

## ឯកសារសង្ខេបអំពីដៃគូអនុវត្តគម្រោង ផ្នែកពិការភាព



### សង្ខេបអំពីគម្រោង

អង្គការ សកម្មភាពលើពិការភាព និងអភិវឌ្ឍន៍ ឬ អង្គការអេឌីឌីអន្តរជាតិ គឺជាអ្នកទទួលជំនួយមួយក្នុងចំណោមអង្គការទាំង១៣ ដែលទទួលបានថវិកាអនុវត្តគម្រោងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី ACCESS។ អង្គការអេឌីឌីអន្តរជាតិ បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាល ម្ចាស់ជំនួយ អង្គការជនពិការភាព វេទិកាស្ត្រីមានពិការភាព អ្នកផ្តល់សេវា ជនមានពិការភាព និងបណ្តាញធុរកិច្ចជាច្រើនដើម្បីរួមចំណែកក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព (២០១៩-២០២៣) និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី។ វិធីសាស្ត្រជាមួយរបស់គម្រោង លើកកម្ពស់បរិយាបន្នពិការភាពក្នុងកម្មវិធី ACCESS (IDEA) គឺដើម្បីគាំទ្រស្ត្រី និងក្មេងស្រីមានពិការភាព តាមរយៈក្រុមជួយខ្លួនឯងរបស់ពួកគេ ឬអង្គការជនពិការ ដើម្បីឱ្យពួកគេបានជួបចែករំលែកដោយផ្ទាល់ អំពីបទពិសោធន៍ជាវិជ្ជមានអំពីដំណោះស្រាយផ្សេងៗ ដែលពាក់ព័ន្ធ ព្រមទាំងការទទួលបានសេវាសង្គមនានាយ៉ាងសមស្រប ក៏ដូចជាដើម្បីសម្របសម្រួលវេទិការៀនសូត្រ និងផ្លាស់ប្តូរវប្បធម៌សោធន៍ រវាងពួកគេ និងអ្នកផ្តល់សេវា រួមមាន គណៈកម្មការទទួលបន្ទុកកិច្ចការនារីនិងកុមារ (គ.ក.ន.ក.) ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ស្រុក ថ្នាក់ខេត្ត ជាពិសេសការជម្រុញឱ្យមានបរិយាបន្នពិការភាពក្នុងសេវាឆ្លើយតប។

### លទ្ធផលរំពឹងទុករបស់គម្រោង

**លទ្ធផលរំពឹងទុកទី១៖** ស្ត្រី និងក្មេងស្រីមានពិការភាពតាមរយៈក្រុមជួយខ្លួនឯង/អង្គការជនពិការរបស់ពួកគេ មានសមត្ថភាពក្នុងការពង្រឹងកិច្ចសហការជាមួយអ្នកផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពដើម្បីលើកកម្ពស់ឱ្យមានបរិយាបន្នពិការភាពនៅគ្រប់កម្រិតពាក់ព័ន្ធទាំងអស់។

**លទ្ធផលរំពឹងទុកទី២៖** គោលនយោបាយ និងសេវាឆ្លើយតបថ្នាក់ជាតិលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងមានការបញ្ជ្រាបបរិយាបន្នពិការភាពកាន់តែប្រសើរឡើង។

**លទ្ធផលរំពឹងទុកទី៣៖** ដៃគូអនុវត្តរបស់កម្មវិធី ACCESS ចែករំលែកភាពជាម្ចាស់លើបរិយាបន្នពិការភាព និងរួមចំណែកដល់វិធីសាស្ត្រ និងការរៀនសូត្រផ្សេងៗដែលគាំទ្រដល់ការធ្វើបរិយាបន្នពិការភាពឱ្យកាន់តែប្រសើរឡើង។

**លទ្ធផលរំពឹងទុកទី៤៖** ចងក្រងមេរៀនបទពិសោធន៍ និងអនុសាសន៍ជាមួយ សម្រាប់រៀបចំគោលនយោបាយដែលមានលក្ខណៈឆ្លុះបញ្ចាំងអំពីការពង្រឹងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានបរិយាបន្នពិការភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

**កិច្ចអន្តរាគមន៍សំខាន់ៗ**

- គាំទ្រដល់សមាជិករបស់ក្រុមជួយខ្លួនឯងនិងអង្គការជនពិការ ឱ្យបានយល់ដឹងអំពី (ក) បញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសិទ្ធិរបស់ពួកគេ (ខ) បទដ្ឋាន និងគោលការណ៍ណែនាំសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (នៅថ្នាក់ឃុំ ស្រុក ខេត្ត និងថ្នាក់ជាតិ)។
- ពង្រឹងក្រុមជួយខ្លួនឯង និងអង្គការជនពិការឱ្យមានការយល់ដឹងអំពីវិធីសាស្ត្រផ្សេងៗក្នុងការធ្វើការរួមគ្នាជាមួយនឹងអ្នកផ្តល់សេវា និងអ្នកធ្វើការសម្រេចចិត្ត ព្រមទាំងរៀបចំ និងធ្វើឱ្យអង្គការរបស់ខ្លួនមាននិរន្តរភាព។
- សម្របសម្រួល រៀបចំវេទិការៀនសូត្រ និងផ្លាស់ប្តូរយោបល់រវាងស្ត្រីនិងក្មេងស្រីមានពិការភាព/សហគមន៍នៃការអនុវត្តពិគ្រោះយោបល់លើពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង គ.ក.ន.ក ដើម្បីពិភាក្សាអំពីករណីពិការរបស់ស្ត្រីនិងក្មេងស្រីមានពិការភាពដែលទទួលរងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយពួកគេបានទទួលសេវាឆ្លើយតបដើម្បីឆ្លុះបញ្ចាំងរួមគ្នាលើអ្វីដែលត្រូវធ្វើ ដើម្បីពង្រឹងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានបរិយាបន្នពិការភាពនៅក្នុងផែនការវិនិយោគឃុំ និងផែនការសកម្មភាពថ្នាក់ឃុំ។
- សម្របសម្រួល រៀបចំវេទិការៀនសូត្រ និងផ្លាស់ប្តូរយោបល់រវាងស្ត្រី និងក្មេងស្រីមានពិការភាព/សហគមន៍នៃការអនុវត្តការពិគ្រោះយោបល់លើពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាមួយនិងក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (DGBV-WGs) ដើម្បីពិភាក្សាអំពីករណីជាក់ស្តែងរបស់ស្ត្រី និងក្មេងស្រីមានពិការភាពដែលទទួលរងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយនិងបទពិសោធន៍របស់ពួកគេដែលទទួលបានការឆ្លើយតប ដើម្បីឆ្លុះបញ្ចាំងរួមគ្នាទៅលើអ្វីដែលត្រូវធ្វើ ក្នុងការពង្រឹងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានបរិយាបន្នពិការភាពនៅក្នុងផែនការ និងសកម្មភាពថ្នាក់ស្រុក។
- ចងក្រងឱ្យមានសហគមន៍នៃការអនុវត្តល្អអំពីពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (COP D&G) ជាមួយសមាជិកដែលមានបទពិសោធន៍ល្អ និងដំណោះស្រាយសមស្រប រួមមាន ការជម្រុញឱ្យមានជា «បុគ្គលឆ្លើម» លើកកម្ពស់សកម្មភាពអន្តរវិស័យរវាងពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលពួកគេមកពីភាគីគ្រប់វិស័យ រួមមានបុគ្គលិកដៃគូអនុវត្តគម្រោង ស្ត្រីនិងក្មេងស្រីមានពិការភាព និងតំណាងរាជរដ្ឋាភិបាល។
- អញ្ជើញបុគ្គលិករបស់អង្គការដៃគូ ដែលកំពុងបំពេញការងារក្នុងតំបន់អនុវត្តគម្រោងឱ្យមកចូលរួមក្នុងកិច្ចពិភាក្សាដែលបានរៀបចំតាមរចនាសម្ព័ន្ធជាមួយ គ.ក.ន.ក ក្រុមការងារឆ្លើយតបអំពើហិង្សា ថ្នាក់ស្រុក និងថ្នាក់ខេត្ត ។
- អញ្ជើញដៃគូអនុវត្តឆ្លើម និងបុគ្គលិករបស់ពួកគេ ដើម្បីចូលរួមពិភាក្សា និងឯកភាពលើអនុសាសន៍គោលនយោបាយជូនថ្នាក់ជាតិ និងចំពោះអង្គការរបស់ពួកគេផ្ទាល់។
- តាមរយៈភាពជាម្ចាស់រួមគ្នាលើសហគមន៍នៃការអនុវត្តល្អអំពីពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រុមការងារនឹងធ្វើការរួមគ្នាបង្កើតសេចក្តីព្រាងនៃការរៀនសូត្រសង្ខេប និងអនុសាសន៍គោលនយោបាយ ដែលមានលក្ខណៈស្ថាបនានិងឆ្លុះបញ្ចាំងដែលប្រមូលបានពីកិច្ចពិភាក្សារវាងរដ្ឋាភិបាល អ្នកផ្តល់សេវា និងប្រជាពលរដ្ឋ។
- ដោយធ្វើការរួមគ្នាជាមួយក្រុមស្ត្រីនិងក្មេងស្រីមានពិការភាព / សហគមន៍នៃការអនុវត្តល្អអំពីពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងភាគីពាក់ព័ន្ធសំខាន់ៗ សម្របសម្រួលការពិភាក្សាដែលរៀបចំឡើងតាមរចនាសម្ព័ន្ធនៅថ្នាក់ជាតិ

ជាមួយក្រុមការងារបច្ចេកទេសរបស់គណកម្មាធិការយេនឌ័រទទួលបន្ទុកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) និងក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) ស្តីពីខ្លឹមសារនៃការរៀនសូត្រសង្ខេបនិងអនុសាសន៍គោលនយោបាយដែលមានលក្ខណៈស្ថាបនានិងឆ្លុះបញ្ចាំង។

**កិច្ចអន្តរាគមន៍ចំពោះកូវីដ-១៩**

- អនុវត្តការស្រាវជ្រាវឆាប់រហ័សមួយលើ ផលប៉ះពាល់ពីកូវីដ-១៩ លើជនមានពិការភាព។
- លើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយក្រុមជួយខ្លួនឯងដែលមានពិការភាព។

**អ្នកទទួលផល**

- **អ្នកទទួលផលផ្ទាល់៖** អង្គការជនពិការវេទិការស្រ្តី និង ជាពិសេសស្រ្តីនិងក្មេងស្រីដែលមានពិការភាព។
- **អ្នកទទួលផលដោយប្រយោល៖** ថ្នាក់ក្រោមជាតិ (គ.ក.ន.ក ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្ត មន្ទីរកិច្ចការនារីខេត្ត ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ស្រុក និងថ្នាក់ខេត្ត) និងថ្នាក់ជាតិ (នាយកដ្ឋានសុខុមាលភាពសម្រាប់ជនពិការ ក្រុមការងារបច្ចេកទេសរបស់គណកម្មាធិការយេនឌ័រទទួលបន្ទុកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ក្រុមប្រឹក្សាសកម្មភាពជនពិការ)។

**ទីតាំងភូមិសាស្ត្រ**

- កំពង់ស្ពឺ៖ ស្រុកឧដុង្គ ស្រុកសំរោងទង និង ក្រុងច្បារមន។
- កំពង់ចាម៖ ស្រុកបាធាយ។
- ត្បូងឃ្មុំ៖ ស្រុកត្បូងឃ្មុំ។

**ដៃគូអនុវត្តគម្រោង**

- អង្គការជនពិការស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
- អង្គការជនពិការស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
- វេទិការស្រ្តីមានពិការភាព ខេត្តកំពង់ស្ពឺ
- វេទិការស្រ្តីមានពិការភាព ខេត្តកំពង់ចាម
- អង្គការជនពិការស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
- ក្រុមជូនខ្លួនឯង នៅឃុំ ពាមជីលាំង ថ្មពេជ្រ និង បឹងព្រល

**រយៈពេលគម្រោង**

ខែមិថុនា ឆ្នាំ២០២០ ដល់ ខែឧសភា ឆ្នាំ២០២១

**ថវិកាគម្រោង**

ថវិកាសរុប ៖ ៣៦៣,៩៦៣ ដុល្លារអូស្ត្រាលី (សហមូលនិធិ៖ ៨៧,៩៥៨ ដុល្លារអូស្ត្រាលី) រួមនិងមូលនិធិសម្រាប់គាំទ្រដល់កិច្ចការងារស្រាវជ្រាវឆាប់រហ័សពីផលប៉ះពាល់ជំងឺកូវីដ-១៩ ចំនួន ១៣,៩៩៥.៦៥ ដុល្លារអូស្ត្រាលី។

ទំនាក់ទំនងព័ត៌មាន	
អេឌីឌី អន្តរជាតិ លោកស្រី ជួន ដារីត ប្រធានគម្រោង ទូរស័ព្ទ៖ (៨៥៥) ១៧ ២៣១ ០៨៧ / ៨៦ ៩៤១ ៧៨២ អ៊ីម៉ែល៖ choun.davit@add-cambodia.org	កម្មវិធី ACCESS បណ្ឌិត ជូ វិវឌ្ឍន៍ ប្រធានផ្នែកពិការភាព ទូរស័ព្ទ៖ (៨៥៥) ១២ ៩១៥ ៦៧៤ អ៊ីម៉ែល៖ vivath.ch@accesscambodia.org

គម្រោងនេះឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយ  
និរន្តរភាព និងសមធម៌ (ACCESS)។

ខែធ្នូ ឆ្នាំ២០២០